

Nutriga Canza

(Dietary Supplement Product)
(NUTRINAL (TM))

“ការពារ
ប្រសើរជាងព្យាបាល”

ព្យាបាល + ថ្នាំការពារ

ថ្នាំការពារ

Nutrients
អាហារចិញ្ចឹម

Nutraceuticals
ឱសថ

ព្យាបាល

Pharmaceuticals
ថ្នាំព្យាបាល

Nutraceuticals

មានន័យថា អាហារ ឬគ្រឿងផ្សំអាហារ ដែលមានលក្ខណៈសម្បត្តិមានប្រយោជន៍ដល់សុខភាព

Nutraceuticals គឺជាពាក្យដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃពាក្យថា “Nutrients”

ដែលសំដៅលើ អាហារចិញ្ចឹម និង “Pharmaceuticals” ដែលសំដៅលើថ្នាំ

ផលិតផលដែលបានពីអាហារ ត្រូវបានប្រែប្រួល ឬបំបែកចេញដើម្បីទទួលបានសារធាតុដែលមានលក្ខណៈសម្បត្តិស្រដៀងនឹងឱសថ

ជួយការពារជំងឺ និងមានសុវត្ថិភាព ដោយមានការទទួលស្គាល់ពីផ្នែកវិទ្យាសាស្ត្រ

ប្រភព : បេឡាប្រូផិក Stephen De Felice

ស្ថាបនិក និងជាប្រធាន Foundation for Innovation in Medicine (FIM, Cranford, NJ)

Nutrients

- អំពៅតង់ស៊ីតេទាប
- មិនប៉ះពាល់ដល់ការរំខានខាងសរីរវិទ្យា
- ទប់ស្កាត់ការកើតជំងឺ
- ជួយការពារក្នុងរយៈពេលវែង
- ភស្តុតាងជាក់ស្តែងទាប

Pharmaceuticals

- អំពៅតង់ស៊ីតេខ្ពស់
- បង្ហាញប្រតិកម្មបានឆ្លើយតបលឿន
- មានអន្តរាគមន៍ខាងសរីរវិទ្យាជាក់លាក់មួយ
- ការព្យាបាលជម្ងឺ
- ជួយការពារក្នុងរយៈពេលខ្លី
- ភស្តុតាងជាក់ស្តែងខ្ពស់



កាត់បន្ថយហានិភ័យ
ពីជំងឺមហារីក

កាត់បន្ថយការកើតនៃកោសិកាមហារីកដែលប៉ះពាល់
ការកើតមហារីកដំណាក់កាលដំបូងរាលដាល



បង្កើនប្រព័ន្ធភាពស៊ាំ
សារធាតុប្រឆាំងអុកស៊ីតកម្ម




កាត់បន្ថយការរលាក
ជួយកាត់បន្ថយការឆ្លងមេរោគ




ការកើតជំងឺមហារីក

បណ្តាលមកពីការប្រែប្រួលនៃកោសិកាក្នុងរាងកាយដែលលូតលាស់ខុសធម្មតាហូតដល់បង្កើតជាដុំសាច់និងរាលដាលដល់សរីរាង្គដែលនៅជិតតាមរយៈប្រព័ន្ធណាម ឬប្រព័ន្ធឡូហ្វាទិច (កូនកណ្តុរ)






កោសិកាធម្មតា




DNA ធម្មតា




DNA បង្កាត់ប្រួល




កោសិកាមហារីក




ការលូតលាស់ខុសធម្មតា



ដុំមហារីក



កោសិកាចូលទៅក្នុងចរន្តឈាម និងប្រព័ន្ធឡូហ្វាទិច



កោសិកាមហារីករីករាលដាលចូលទៅក្នុងសរីរាង្គផ្សេងទៀត

4 ដំណាក់កាលនៃជំងឺមហារីក

- ដំណាក់កាលទី 1 :** ដុំសាច់មហារីកតូចៗ នៅមិនទាន់រីករាលដាល
- ដំណាក់កាលទី 2 :** ដុំសាច់មហារីកកាន់តែធំ ចាប់ផ្តើមរីករាលដាលនៅក្នុងជាលិកាឬសរីរាង្គ
- ដំណាក់កាលទី 3 :** ដុំមហារីក ឬដំបៅធំ ដែលរាលដាលដល់សរីរាង្គក្បែរនោះ ឬរាលដាលដល់កូនកណ្តុរដែលនៅជិត
- ដំណាក់កាលទី 4 :** ដុំមហារីកឬដំបៅមានទំហំធំឡើង រាលដាលដល់កូនកណ្តុរ រាលដាលទៅក្នុងចរន្តឈាម ទៅសរីរាង្គឆ្ងាយ ។ ពាសពេញរាងកាយ

ការចម្រាញ់សំខាន់ៗ នៅក្នុង Nutrigo Canza

PLU KAOW (ផ្លូខៅ)
 ភាគច្រើនត្រូវបានរកឃើញនៅភូមិម៉ាឡេ ប្រទេសឥណ្ឌា ប្រទេសកូរ៉េ ប្រទេសវៀតណាម ប្រទេសជប៉ុន និងតំបន់ភាគខាងជើងនៃប្រទេសថៃ



- ប្រឆាំងនឹងជំងឺមហារីក
 - មាន **Flavonoid** (ហ្គ្លាវ៉ាណាយីត) គឺ **Quercetin** (ឃ្វេរស៊ីតេន) មានប្រសិទ្ធភាពជួយប្រឆាំងមហារីក
- ប្រឆាំងនឹងការរលាក
 - Essential Oil** ក្នុងផ្លូខៅមានជាង 300 ប្រភេទ
 - មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក
- សារធាតុប្រឆាំងអុកស៊ីតកម្ម
 - រារាំងការប្រមូលផ្តុំក្រុមហ៊ុន

COENZYME Q10 (ខូអ៊ីនសាយ Q10)

មកពីប្រទេសជប៉ុន មានលក្ខណៈសម្បត្តិដូចជាវីតាមីន មានប្រសិទ្ធភាពជួយបញ្ជូនអេឡិចត្រុងនិងជួយក្នុងដំណើរការផលិតថាមពលនៃកោសិកានៅក្នុងខ្លួន និងជម្រុញមុខងារនៃប្រព័ន្ធផ្សេងៗក្នុងរាងកាយ ត្រូវបានគេរកឃើញនៅក្នុងសរីរាង្គភាគច្រើនដែលត្រូវការថាមពលច្រើន ដូចជា បេះដូង តម្រងនោម ថ្លើម និងលំពែង ជាដើម។



- ជួយកាត់បន្ថយអាយុស៊ីទៅនឹងថ្នាំព្យាបាលដោយគីមី
- ការស្តារសុខភាពនៃរាងកាយឡើងវិញបន្ទាប់ពីទទួលការព្យាបាលដោយគីមី
- កាត់បន្ថយហានិភ័យនៃជំងឺមហារីក
- ជួយជំរុញប្រព័ន្ធភាពស៊ាំ
- កាត់បន្ថយការរលាក

BETA-CAROTENE 10% (បេតា-ខៀវចេន 10%)

ជាប្រភពដើមនៃការសំយោគវីតាមីន A ជួយពង្រឹងប្រព័ន្ធភាពស៊ាំ Beta-carotene ត្រូវបានរកឃើញនៅក្នុងបន្លែ និងផ្លែឈើដែលមានពណ៌ទឹកក្រូច លឿង ឬក្រហម ដូចជា ល្ពៅក្តិបពោត



- កាត់បន្ថយហានិភ័យនៃជំងឺមហារីក
- ជាសារធាតុប្រឆាំងអុកស៊ីតកម្ម
- ពន្យាការចុះខ្សោយនៃវីទីណា

មូលហេតុនៃជំងឺមហារីក



អ្នកជក់បារីប្រចាំ



មនុស្សដែលភ័ស្តុតាងប្រចាំ



អ្នកផ្តិតមេរោគ ជំងឺរាងកាយប្រភេទ B



មនុស្សដែលធ្លាក់របារបង្គោល



អ្នកដែលមានប្រព័ន្ធដំងឺមហារីក ក្នុងគ្រួសារ



អ្នកចូលចិត្តហែកត្បាញ អាំង ដុត អាហារកែច្នៃ



អ្នកដែលទទួលបានអាហារ ដែលមានជាតិខ្លាំងបំផុតប្រចាំ ហានិភ័យនៃជំងឺមហារីកស្ទើរ ពោះវៀនធំ ស្រទាប់ស្បែក និងគ្រោះថ្នាក់ប្រសាទ



អ្នកដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ បណ្តាលមកពីការប្រែប្រួល ការប្រែប្រួលហ្វែម៉ូសូម



មនុស្សដែលត្រូវបានព្រះអាទិត្យជាប្រចាំ ពន្លឺព្រះអាទិត្យជាយូរមកហើយអាចបណ្តាលឱ្យកើតមហារីកស្បែក

ប្រភពពី : វិទ្យាស្ថានជាតិមហារីក

TOMATO (ប៉េងប៉ោះ)

មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺ ជាពិសេសជំងឺមហារីក សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុដែលជួយប្រទះបំផុតនៅក្នុងប៉េងប៉ោះក្រហមនិងក្រូច គឺជាក្រុមនៃ carotenoids ដូចជា Lycopene, Alpha-Carotene, Beta-Carotene និងLutein កាត់បន្ថយហានិភ័យចំពោះការកើត កោសិកាមហារីក ជាពិសេសមហារីកត្រពេញប្រសាទ មហារីកពោះវៀនធំ ត្រពះ សុដន់ និងសួត



- កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់
- ការពារគ្រួសារក្នុងតម្រងនោមបានល្អ
- ធ្វើអោយស្បែកភ្លឺថ្លា
- ការស្រាវជ្រាវបានបង្ហាញថាសារធាតុ Lycopene ទប់ស្កាត់ និងបញ្ឈប់ ការលូតលាស់របស់កោសិកាមហារីក
- ជម្រុញដំណើរការនៃប្រព័ន្ធភាពស៊ាំ
- ការពារកោសិកាមិនឱ្យក្លាយជាកោសិកាមហារីក

GREEN TEA (តៃបៃតង)

ប្រជាជនចិនដែលពិសារតែបែតងជាប្រចាំ រកឃើញថាមានជំងឺមហារីកត្រពះ ទាបជាងប្រទេសដទៃ តែបែតងមានសមាសធាតុសំខាន់ៗ គឺ Epigallocatechin gallate (EGCG), catechin



- កាត់បន្ថយហានិភ័យនៃជំងឺមហារីក
- កាត់បន្ថយការរលាក
- សារធាតុប្រឆាំងអុកស៊ីតកម្ម

VITAMIN D3 (វីតាមីន D3)

វីតាមីន D3 មានភាពចាំបាច់ណាស់សម្រាប់រាងកាយ រាងកាយអាចបង្កើតវីតាមីន D3 បានដោយខ្លួនឯង នៅពេលប៉ះពាល់នឹងពន្លឺព្រះអាទិត្យតាមរយៈស្បែក



- កាត់បន្ថយហានិភ័យនៃជំងឺមហារីក
- ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្រោយការវះកាត់
- ជួយស្របយកជាតិកាល់ស្យូមក្នុងរាងកាយ ពង្រឹងដល់ឆ្អឹង